

ស្ម័គ្រចិត្ត ព័ត៌មានរបស់ ស្ថាប័ន



អង្គការ ការអប់រំ AHHA

AHHA
Education
CAMBODIA



“យើងជឿជាក់លើមូលដ្ឋានគ្រឹះនៃការអប់រំ។ សារធាតុសំខាន់នៃការអប់រំនោះគឺអាចជួយមនុស្សគ្រប់គ្នាមកពីគ្រប់មជ្ឈដ្ឋាន អភិវឌ្ឍខ្លួនរបស់ពួកគេឲ្យជោគជ័យ សប្បាយរីករាយ និងជីវិតដែលបានសម្រេចគ្រប់បែបយ៉ាង។”



មាតិកា

អង្គការ ការអប់រំ AHHA - អន្តរជាតិ ទំព័រ. 2-6

- ទំព័រ.2 ជំនាញ AHHA
- ទំព័រ.3 សេចក្តីលម្អិតរបស់អង្គការ AHHA
- ទំព័រ.4 ការសម្រេច
- ទំព័រ.5 សេចក្តីលម្អិតអំពីស្ថាបនិករបស់អង្គការ ការអប់រំ AHHA
- ទំព័រ.6 កម្មវិធីប្រកបដោយភាពច្នៃប្រឌិត

អង្គការ ការអប់រំ AHHA- នៅប្រទេសកម្ពុជា ទំព័រ. 7-24

- ទំព័រ.7 កម្មវិធី
- ទំព័រ.8 ការសម្រេច
- ទំព័រ.9 មជ្ឈមណ្ឌលនៅទីក្រុងនិងបណ្តាខេត្ត



កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅ ទំព័រ. 10-14

- ទំព័រ.10 ទំព័រសន្ទស្សន៍
- ទំព័រ.11 កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅរយៈពេល ២០ខែ
- ទំព័រ.13 កម្មវិធីផ្ទះទីពីរ
- ទំព័រ.14 កម្មវិធីសម្រាប់ពេលវិស្សមកាល

កម្មវិធីដែលមិនត្រូវប្រកបសិស្សសិក្សានិងស្នាក់នៅ ទំព័រ. 15-18

- ទំព័រ.15 ទំព័រសន្ទស្សន៍
- ទំព័រ.16 ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួច
- ទំព័រ.17 ថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់កុមារប្រចាំថ្ងៃ
- ទំព័រ.18 កម្មវិធីសិក្សាជាមួយដៃគូអភិវឌ្ឍប្រចាំថ្ងៃ

កម្មវិធីផ្ទេរជំនាញវិជ្ជាជីវៈ ទំព័រ. 19-22

- ទំព័រ.20 កម្មវិធីសម្រាប់ពលរដ្ឋល្អ
- ទំព័រ.21 កម្មវិធីការនាំយកនូវបទពិសោធន៍មកវិញ
- ទំព័រ.22 កម្មវិធីការផ្ទេរភាពជាអ្នកដឹកនាំ


ព័ត៌មានបន្ថែម ទំព័រ 23-24

- ទំព័រ.23 ពានរង្វាន់ & លិខិតគាំទ្រ
- ទំព័រ.24 កម្រងរូបភាពនានា

“គោលបំណងរបស់យើងគឺជួយសិស្សទាំងអស់
អភិវឌ្ឍនូវជំនាញ AHHA ដើម្បីឲ្យពួកគេសម្រេច
សមត្ថភាពពេញលេញជាមនុស្សនិងសក្តានុពល
ដើម្បីជម្នះគ្រប់បញ្ហាទាំងអស់នៃជីវិត។”



ជំនាញ AHHA AHHA SKILLS



A = ដួងចិត្ត Aura

ទំនាក់ទំនងជាវិជ្ជមាន ការជួយ
អ្នកដទៃ ជីវិតជាសហគមន៍ និង
កិច្ចធ្វើការជាក្រុម



B = ការឡើងកម្ពស់ Belief

ជឿជាក់លើខ្លួនឯង មិនបោះបង់
ចោលការងារ រៀនពីកំហុសខ្លួនឯង
និង ការចាប់យកការប្រកួតប្រជែងថ្មី



C = ភាពស្ងប់ស្ងាត់ Calmness

អកប្បកិរិយាវិជ្ជមាន មិនភ័យខ្លាច
និងកំហុស ធ្វើការក្រោមសម្ពាធន
បានល្អ និងការដោះស្រាយបញ្ហា



D = វិន័យ Discipline

ក្រមសីលធម៌ការងារខ្ពស់ គោរព
ច្បាប់សង្គម គោរពអាជ្ញាធរ និង
ការបំពេញតួនាទី



E = ការអប់រំ Education

រៀបគម្រោងសម្រាប់អនាគត
ពិនិត្យព័ត៌មាន ការស្រាវជ្រាវនិង
ការសើបអង្កេតដោយឯករាជ្យ

F = យុត្តិធម៌ Fairness

មិនមានស្តង់ដារពីរ(បាតដៃខ្ពង់ដៃ)
ចិត្តល្អចំពោះអ្នកដទៃ ភាពជាអ្នក
ដឹកនាំមានមេត្តាករុណាធម៌



G = ការរីកចម្រើន Growth

ការរៀនដោយខ្លួនឯង ភាពស្វាហាប់
ក្នុងការដឹកនាំ ការគ្រប់គ្រងគម្រោង
និងជំនាញក្នុងការបង្រៀន



H = សុភមង្គល Happiness

ការគិតវិជ្ជមាន ការគិតដោយ
ឯករាជ្យ មើលឃើញអ្វីៗល្អគ្រប់
ស្ថានភាព



H = ការដាក់ខ្លួន Humility

គោរពលោកគ្រូអ្នកគ្រូ រៀនពីគ្នាទៅ
វិញទៅមក គ្រប់គ្រងអំនួត ទទួលយក
ការរិះគន់បានយ៉ាងល្អ



A = ការកោតសរសើរ Appreciation

ចេះអរគុណ ចេះជួយអ្នកដទៃវិញ
ពេលគេជួយយើង និងផ្តល់ឲ្យ
ពិភពលោកវិញ



សេចក្តីលម្អិតរបស់អង្គការ AHHA

អង្គការ ការអប់រំ AHHA គឺជាអង្គការអន្តរជាតិមួយដែលផ្តល់នូវកម្មវិធីដែលទទួលបាន
ពានរង្វាន់ក្នុងការអភិវឌ្ឍន៍សក្តានុពលរបស់មនុស្ស។
ការរីកចម្រើនរបស់អង្គការ ការអប់រំ AHHA ចាប់តាំងពីឆ្នាំ២០០០មក ហើយបានបង្កើត
នូវប្រព័ន្ធអ៊ីកូឡូស៊ីសម្រាប់ឱកាសនៃការអប់រំដល់មនុស្សជាច្រើននាក់។

ទស្សនៈវិស័យរបស់យើង

ទស្សនៈវិស័យរបស់យើងគឺមនុស្សម្នាក់ៗដែលយើងអាចជួយគាត់បាន នឹងយល់
អំពីគោលបំណងដែលគាត់បានកើតមកក្នុងលោកនេះ ហើយយើងមានឧបករណ៍
ក៏ដូចជាកន្លែងសម្រាប់អភិវឌ្ឍសក្តានុពលរបស់គាត់ ក្នុងវិធីសាស្ត្រមួយពិត
ប្រាកដនិងពេញលេញ។

បេសកកម្មរបស់យើង

បេសកកម្មរបស់យើងគឺផ្តល់ឲ្យអ្នកគ្មានឱកាស និងការអប់រំ នូវគុណភាពនៃការ
អប់រំប្រកបដោយ ភាពពិតប្រាកដ ការអនុវត្តន៍ផ្ទាល់ និងពេញលេញ។

គោលបំណងរបស់យើង

គោលបំណងចម្បងរបស់អង្គការ ការអប់រំ AHHA នោះគឺផ្តល់ការអប់រំ
ប្រកបដោយគុណភាពខ្ពស់ និងពេញលេញ តាមរយៈកម្មវិធីដែលរៀបចំសម្រាប់
ការងារនិងបំណិនជីវិត ចំពោះយុវជនដែលគ្មានឱកាសហើយពួកគាត់ប្រឈមនឹង
បញ្ហាជាច្រើនចំពោះការអប់រំដោយមូលហេតុខាងក្រោម



ភាពក្រីក្រ: មិនអាចបង់ថ្លៃលើការអប់រំ ទោះតិចឬច្រើន

កាយសម្បទា: មិនអាចទប់ទល់នឹងការសិក្សាពីព្រោះកម្រិតនៃការផ្តោតអារម្មណ៍
ហើយនិងតម្រូវការ IQ ខ្ពស់

ការរើសអើងជាតិសាសន៍: ការដកហូត ឬ គ្មានការអប់រំអាស្រ័យលើ ភេទ ជាតិ
សាសន៍ សាសនា ។ល។

អកប្បកិរិយា: មិនអាចមើលឃើញអំពីតម្លៃនៃការអប់រំ ឬការខ្វះខាតគោលការណ៍
ក្រមសីលធម៌ និងចក្ខុវិស័យ។

លទ្ធផល



បង្រៀនសិស្សប្រចាំថ្ងៃ

15,000



ដំណើរការចាប់តាំងពី

ខែមករា ឆ្នាំ 2000



បានបង្រៀនសិស្សជាង

250,000 នាក់



បង្កើត 250 មជ្ឈមណ្ឌល

តាំងពីឆ្នាំ 2000

បច្ចុប្បន្នមាន 50 មជ្ឈមណ្ឌល

សម្រាប់សេវាសហគមន៍ កំពុង

ដំណើរការចំនួន 4 ប្រទេស



95 %

នៃសិស្សបញ្ចប់ការសិក្សា

ទទួលបានការងារធ្វើ



បានធ្វើសកម្មភាពក្នុង 7

ប្រទេសបច្ចុប្បន្នកំពុងដំណើរ

ការចំនួន 4 ប្រទេស



បានទទួលអ្នកស្ម័គ្រចិត្ត

អន្តរជាតិចំនួន 350 នាក់



កម្មវិធីផ្លាស់ប្តូរបទពិសោធន៍

សម្រាប់សិស្ស 400 នាក់នៅ

ប្រទេស ម៉ាឡេស៊ី ឡាវ ថៃ

ស៊ីងហ្គាពួរ ឥណ្ឌា ទីម័រខាងកើត

និងកម្ពុជា



បានហ្វឹកហ្វឺននាយក

សាលាផ្ដើមៗចំនួន 160

នាក់នៅប្រទេសថៃ



កម្មវិធីដែលមានប្រសិទ្ធិ

ភាពខ្ពស់បានធ្វើការសាក

ល្បងនៅក្នុងសហគមន៍ជា

ច្រើន



បានទទួលក្នុងត្រាថវិកា

មួយផ្នែកជាមួយរដ្ឋាភិបាល

សេចក្តីលម្អិតអំពីស្ថាបនិក

លោកបណ្ឌិត Dr. Madenjit Singh ដែលមានងារថា លោកគ្រូធំ (Big Teacher) គឺជាអ្នកវិទ្យាសាស្ត្រ អ្នកប្រែប្រួល និងជាលោកគ្រូ ហើយគាត់បានទទួលបទពិសោធន៍ដ៏លើសលប់ក្នុងវិស័យអប់រំ និងការអភិវឌ្ឍន៍ក្នុងប្រទេសចំនួន១០។ ហើយគាត់គឺជាគ្រូបង្វឹកកម្មវិធី SMCI ដែលទទួលស្គាល់នៅរដ្ឋតិចសាស(សហរដ្ឋអាមេរិក) ហើយគាត់គឺជាសាស្ត្រាចារ្យ ធំមួយរូបនៅសាកលវិទ្យាល័យន័រតុនកម្ពុជា។

គាត់គឺជាសហគ្រិនសម្រាប់មនុស្សជាតិ ហើយគាត់បានប្រើជីវិតរបស់គាត់ក្នុងការលើកទឹកចិត្ត ហ្វឹកហាត់ និងជួយយុវជន ក្រីក្រក្នុងសហគមន៍ ឲ្យសម្រេចកិច្ចការជាច្រើនក្នុងជីវិត។ អស់រយៈពេល ជាង៣០ឆ្នាំ លោកបណ្ឌិត Dr.Madenjit Singh បានធ្វើការស្រាវជ្រាវ និងសាកល្បងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិតដើម្បីបង្រៀនដល់សហគមន៍ក្រីក្រ។

ពានរង្វាន់

គ្រូធើមទាំង១០នៃពានរង្វាន់គ្រូដ៏ធើមរបស់ពិភពលោកក្នុងឆ្នាំ២០១៥

ពានរង្វាន់ប្រចាំឆ្នាំ២០១២ ដោយសមាគមន៍ Better Malaysia Foundation

ឈ្មោះពាន់រង្វាន់ អាស៊ីប្រចាំឆ្នាំ នៃប៉ូស្តអាស៊ីព័ត៌មាន (CNA)ឆ្នាំ២០០៩

ទទួលបានដោយប្រទេសធុប៉ុន អំពីការផ្តល់នូវសេវាសហគមន៍ដ៏ឆ្លើយតបចំណោមសេវាសហគមន៍ទាំង១០០ទូទាំងពិភពលោក។



លោកគ្រូធំ

“ យើងត្រូវតែមានតុល្យភាពក្នុងជីវិត។ វាគ្មានន័យទេបើរស់នៅដោយមិនបានសម្រេចគោលបំណង។ យើងត្រូវតែចែករំលែកទៅអ្នកដទៃ ជាពិសេសអ្នកក្រីក្រ ដោយមិនគិតពីឋានៈនិងសាសនាឡើយ។”

ការទទួលស្គាល់

- នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី លោកបណ្ឌិត មហាទេវី
- ប្រធានាធិបតីនៃប្រទេសទីម័រ ដែលបានឈ្មោះពាន់រង្វាន់ ល្អាចបំផុត លោក ចូសេ រ៉ាម៉ូស ហូតា
- នាយករដ្ឋមន្ត្រីនៃប្រទេសទីម័រ លោក ស្យាណាណា ហ្វូសមេ
- ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តម សីហនុ
- រដ្ឋមន្ត្រីអប់រំនៃប្រទេសកម្ពុជានិងម៉ាឡេស៊ី

កម្មវិធីប្រកបដោយភាពច្នៃប្រឌិត

លោកគ្រូធំបានស្រាវជ្រាវ រកឃើញ និងអភិវឌ្ឍ កម្មវិធីចំនួន ៤ ប្រកបដោយភាពច្នៃប្រឌិតក្នុងពិភពលោក ដែលរួមមាន Science of Life®, Science of Language®, NGO Life® and NGO Set-up®.

វិទ្យាសាស្ត្រ

នៃជីវិត

Science of Life®

គោលបំណង: អភិវឌ្ឍសក្តានុពលរបស់មនុស្ស

សិស្សចំនួន ១០០០០០នាក់

លោកគ្រូធំបានបង្កើត ត្រួសត្រាយ ហើយបច្ចុប្បន្នលើកកម្ពស់នូវប្រព័ន្ធអប់រំថ្មីក្នុងការហ្វឹកហ្វឺននូវរាល់វិន័យនៃការអប់រំជំនាញ AHHA ផ្លូវថ្មីនៃជីវិតសម្រាប់សតវត្សទី២១ដែលជឿនលឿន ពេញលេញ ហើយមានតុល្យភាពខ្ពស់។ គោលបំណងចុងក្រោយនៃកម្មវិធី នោះគឺឲ្យមនុស្សរាល់គ្នាបានយល់ពីសក្តានុពលពេញលេញរបស់ពួកគេ ហើយធ្វើការអភិវឌ្ឍន៍ជំនាញ AHHA ដើម្បីសម្រេចសមត្ថភាពពេញលេញជាមនុស្ស។

ជីវិតក្នុងអង្គការ

NGO Life®

គោលបំណង: តុល្យភាពរវាងសំភារៈនិយមនិងជីវិតសម្រាប់សង្គម

សិស្សចំនួន ១០០០០នាក់

ឆ្លងកាត់បទពិសោធន៍ជាច្រើនឆ្នាំហើយបានផ្តល់សេវាកម្មដល់មនុស្សជាតិ លោកគ្រូធំបានបង្កើតកម្មវិធីសម្រាប់ជីវិតក្នុងអង្គការ។ សិស្សានុសិស្សដែលបានបញ្ចប់កម្មវិធីនេះអាចមានជីវិតដែលមានតុល្យភាពក្នុងនោះពួកគេអាចរកកម្រៃចិញ្ចឹមជីវិត ហើយអាចធ្វើការបម្រើសហគមន៍រួមទាំងការអភិវឌ្ឍន៍ផ្ទាល់ខ្លួនផង។

ការបង្កើតអង្គការ

NGO Set-up®

គោលបំណង: ទំនុកចិត្តនិងជំនាញដើម្បីចាប់ផ្តើមគំនិតផ្ទាល់ខ្លួន

សិស្សចំនួន ២០០០នាក់

លោកគ្រូធំបានបង្រៀននិងលើកទឹកចិត្តអ្នកដទៃដើម្បីផ្តួចផ្តើមគំនិតផ្ទាល់ខ្លួនរបស់ពួកគេក្នុងសហគមន៍របស់ពួកគេ ដូចជាការចាប់ផ្តើមសាលា ឬអង្គការផ្ទាល់ខ្លួនរបស់ពួកគេ។ គាត់បានបង្ហាញពួកគេក្នុងការបង្កើតប្រព័ន្ធក្នុងការរកលុយ ហើយនិងសេវាកម្មសង្គមឲ្យមានភាពស្មើគ្នាដើម្បីអភិវឌ្ឍសហគមន៍។

វិទ្យាសាស្ត្រនៃភាសា

Science of Language®

គោលបំណង: និយាយភាសាអង់គ្លេសក្នុងពេលជំនឿ

សិស្សចំនួន ១៥០០០០នាក់

សិស្សានុសិស្សទទួលបានជំនាញក្នុងការអាន ការសរសេរ ការនិយាយ ការស្តាប់ ការសន្ទនា ការយល់ បទបង្ហាញ និងជំនាញក្នុងការត្រិះរិះពិចារណា។ កម្មវិធីត្រូវបានបង្កើតឡើងដោយធ្វើការពិចារណាអំពីការលំបាករបស់សិស្សដែលមកពីមជ្ឈដ្ឋានក្រីក្រ។ ការសិក្សាត្រូវបានសង្កត់ធ្ងន់ទៅលើការអនុវត្តន៍និងការប្រើប្រាស់ភាសា។ កម្មវិធី វិទ្យាសាស្ត្រនៃភាសាបច្ចុប្បន្នគឺកំពុងប្រើប្រាស់សម្រាប់រៀនភាសាអង់គ្លេស កូរ៉េ និង ប៉ុលហ្គីស។

អង្គការ ការអប់រំ AHHA

AHHA
Education
CAMBODIA

កម្មវិធីការអប់រំទាំង១

កម្មវិធីសិក្សានិងស្នាក់នៅ

កម្មវិធីសម្រាប់សិស្ស
សិក្សានិងស្នាក់នៅ
រយៈពេល ២០ ខែ

កម្មវិធីជូនៈទីពឹង

កម្មវិធីសម្រាប់
ពេលវិស្សមកាល
៣ខែ

កម្មវិធីដែលមិនតម្រូវឲ្យ
សិស្សសិក្សានិងស្នាក់នៅ

ថ្នាក់សិក្សាដែលបង់
កម្រៃសិក្សាតិចតួច

កម្មវិធីសិក្សាជាមួយ
ដៃគូអភិវឌ្ឍន៍ប្រចាំ
ថ្ងៃ

ថ្នាក់សិក្សាដោយឥត
គិតថ្លៃសម្រាប់កុមារ
ប្រចាំថ្ងៃ

កម្មវិធីផ្ទេរជំនាញវិជ្ជាជីវៈ

កម្មវិធីសម្រាប់
ពលរដ្ឋល្អ

កម្មវិធីការនាំយកនូវ
បទពិសោធន៍មកវិញ

កម្មវិធីការផ្ទេរភាព
ជាអ្នកដឹកនាំ

លទ្ធផល



បានបង្រៀនសិស្សជាង
150,000
នាក់



បង្កើត **150** មជ្ឈមណ្ឌល
តាំងពីឆ្នាំ **2000**



បង្រៀនសិស្សជាង
10,000 នាក់ប្រចាំថ្ងៃ



កម្មវិធីផ្លាស់ប្តូរបទពិសោធន៍
សម្រាប់សិស្ស 200 នាក់នៅ
ប្រទេស ម៉ាឡេស៊ី ឡាវ ថៃ
ស៊ីងហ្គាពួរ ឥណ្ឌា ទីម័រខាង
កើតនិងកម្ពុជា



បានហ្វឹកហ្វឺនគ្រូសាលា
រដ្ឋចំនួន 400 នាក់



បង្រៀនភាសាអង់គ្លេស
ទៅសាលារដ្ឋចំនួន 30



កម្មវិធីការអប់រំទាំង 9



99 %
នៃសិស្សបញ្ចប់ការសិក្សា
ទទួលបានការងារធ្វើ



បានធ្វើសកម្មភាពក្នុង 7
មជ្ឈមណ្ឌលទូទាំងប្រទេស




អ្នកបញ្ចប់ការសិក្សាមានមុខ
តំណែងខ្ពស់
ដូចជា នាយក អ្នកគ្រប់គ្រង
សហគ្រិន។ល។

មជ្ឈមណ្ឌលតាមបណ្តាខេត្តនិងទីក្រុងត្រូវបានបង្កើតឡើងដើម្បីជួយ
ផ្គត់ផ្គង់ហិរញ្ញវត្ថុដល់សេវាសហគមន៍របស់យើង។ ដោយមានកម្មវិធី
ដូចជា ថ្នាក់សិក្សាភាសាអង់គ្លេសប្រចាំថ្ងៃដែលបង់កម្រៃសិក្សាតិច
តួច។ សាលា AHHA ប្រចាំនៅកម្ពុជាអាចបន្តបង្កើតប្រចាំបង្កើត
គម្រោងការថ្មីដែលយើងផ្តល់ដល់សហគមន៍ក្រីក្រនូវការអប់រំ ឬសេ
វាសហគមន៍ដោយឥតគិតថ្លៃឬក៏គិតកម្រៃតិចតួច។



មជ្ឈមណ្ឌលតាមបណ្តាខេត្តនិងទីក្រុង



មជ្ឈមណ្ឌលតាមបណ្តាខេត្តនិងទីក្រុងមិនត្រឹមតែដំណើរការសម្រាប់ផ្តល់ការអប់រំតែ
មួយមុខទេ ប៉ុន្តែដើរតួជាទីស្នាក់ការកណ្តាលសម្រាប់រៀបចំសេវាសហគមន៍ផ្សេងៗ
ផងដែរ។ អ្នកគ្រប់គ្រងនិងលោកគ្រូអ្នកគ្រូជារៀងៗរៀបចំសកម្មភាពសេវាសហគម
ន៍ដូចជា ការសម្អាតសហគមន៍ ការជួយអ្នកជិតខាង ការជួសជុលផ្លូវសាធារណៈជា
ដើម។ ក្នុងមជ្ឈមណ្ឌលផងដែរត្រូវបានប្រើប្រាស់សម្រាប់ការប្រគំតន្ត្រីនិងកម្មវិធី
ផ្សេងៗក្នុងសហគមន៍។

កម្មវិធីសិក្សានិងស្នាក់នៅ

គោលបំណងនៃកម្មវិធីសិក្សានិងស្នាក់នៅគឺផ្តល់ការអប់រំនៃបំណិនជីវិតទៅយុវជនក្រីក្រ។ សិស្សដែលបានចុះឈ្មោះរៀនក្នុងកម្មវិធីនេះ មានការអភិវឌ្ឍន៍ជំនាញពីរគឺ ជំនាញរឹងនិងជំនាញទន់ តាមរយៈសកម្មភាពនិងកម្មវិធីផ្សេងៗជាច្រើន។ តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សបានយល់ដឹងអំពីសក្តានុពលរបស់ពួកគេ និងអត្តន័យដើម្បីក្លាយជាមនុស្សម្នាក់ដែលពេញលេញ(មនុស្សទាំងឡាយណាមានជំនាញAHHA) ។



កម្មវិធីសម្រាប់សិស្សសិក្សានិងស្នាក់នៅរយៈពេល២០ ខែ



កម្មវិធីផ្ទះទីពីរ



កម្មវិធីសម្រាប់វិស្វមកាលរយៈពេល៣ខែ

កម្មវិធីសម្រាប់សិស្សសិក្សានិស្សិតនៅរយៈពេល ២០ ខែ

បញ្ហា

យុវជនទាំងអស់មិនបានទទួលការអប់រំផ្នែកបំណិនជីវិតពេញលេញនោះទេ ហេតុដូច្នេះ ហើយពួកគេមិនអាចទប់ទល់នឹងការប្រកួតប្រជែងនាពេលអនាគតសម្រាប់ជីវិតរបស់ពួកគេឡើយ។

សព្វថ្ងៃនេះប្រព័ន្ធអប់រំមិនបានបង្រៀនយុវជនទាំងអស់ឲ្យបានគ្រប់គ្រាន់នៅឡើយលើផ្នែកខាងក្រោមដូចជា

- វិន័យ
 - ការផ្ដោតអារម្មណ៍
 - ការងារជាក្រុម
 - ឧស្សាហកម្ម
 - ការដោះស្រាយបញ្ហា
 - ការរៀបចំគម្រោង
 - ទំនាក់ទំនង
 - អត្តចរិត
 - ភាពជាអ្នកដឹកនាំ
 - សីលធម៌និងគោលការណ៍
- អាស្រ័យហេតុនេះហើយពេលដែលយុវជនទាំងអស់ពេញវ័យ ពួកគេជារឿយៗមានការលំបាកនិងមិនមានជីវិតដែលរីករាយ និងជោគជ័យ។

ដំណោះស្រាយរបស់យើង

យុវជនអាយុចាប់ពី១៦ឆ្នាំដល់២៩ឆ្នាំឆ្លងកាត់ការអប់រំរយៈពេល២០ខែលើការហ្វឹកហ្វឺនជំនាញការងារនិងបំណិនជីវិត។

សិស្សានុសិស្សសិក្សាប្រធានបទដូចជា៖ ភាសា ព័ត៌មានវិទ្យា ភាពជាអ្នកដឹកនាំ ការបង្រៀន ការគ្រប់គ្រងគណនេយ្យ ។ល។ សិស្សទាំងអស់ត្រូវបានហ្វឹកហាត់ដើម្បីអភិវឌ្ឍបំណិនជីវិតតាមរយៈកម្មវិធីរបស់សាលា AHHA ។ សិស្សានុសិស្សរៀនពីគោលគំនិត ហើយមានការពិភាក្សា និងធ្វើបទបង្ហាញថែមទាំងពួកគេត្រូវបានផ្តល់ឱកាសអភិវឌ្ឍន៍ជំនាញ AHHA ផងដែរ។ កម្មវិធីរបស់យើងគឺអាស្រ័យលើការអនុវត្តន៍ផ្ទាល់ ហើយវាជាផ្នែកមួយក្នុងការហ្វឹកហ្វឺនជាក់ស្តែង ក្នុងនោះផងដែរ កម្មវិធីយើងបង្រៀនពួកគេឲ្យចេះផ្តល់ឲ្យសហគមន៍វិញដោយសិស្សទាំងអស់ក្លាយជាគ្រូបង្រៀន អ្នកជំនួយការ ការគ្រប់គ្រងលើតួនាទីផ្សេងៗក្នុងសាលា និងការចាប់ផ្តើមការងារនៅកន្លែងផ្សេងៗជាច្រើនក្នុងនាមជាអ្នកហាត់ធ្វើការងារ។

សមិទ្ធផល




អត្រាការងារខ្ពស់
ចាប់ផ្តើមជាមួយកម្រៃខ្ពស់



ជំនាញផ្នែកអត្តចរិត




យុត្តិធម៌ និងជីវិតមានសីលធម៌



មានលទ្ធផលជាវិជ្ជមានទៅលើ
គ្រួសារ សហគមន៍ និងប្រទេសជាតិ

កម្មវិធីរបស់យើងរយៈពេល២០ខែ ចែកចេញជា៥ឆមាស



បង្រៀនភាសាអង់គ្លេស វិទ្យាសាស្ត្រនៃជីវិត
ជីវិតសង្គម ការងារជាក្រុម សីលធម៌ក្នុងការរស់
នៅ បង្កើនទំនុកចិត្តនិងអត្តចរិត កុំព្យូទ័រ និង
គណិតវិទ្យា

ឆមាសទី 1

(4 ខែ)

វគ្គសិក្សាកំរិត
មូលដ្ឋាន

បង្រៀនភាសាអង់គ្លេសកម្រិតមធ្យម វិទ្យា
សាស្ត្រនៃជីវិត បំណិនជីវិតកម្រិតដំបូង អភិវឌ្ឍ
ទំនុកចិត្ត ជីវិតសហគមន៍ ការផ្ដោតអារម្មណ៍
កុំព្យូទ័រ គណិតវិទ្យានិងចម្រៀង

ឆមាសទី 2

(4 ខែ)

វគ្គសិក្សាមូល
ដ្ឋានគ្រឹះ

បង្រៀនភាសាអង់គ្លេសកម្រិតមធ្យម និងភាសា
ចិនកម្រិតដំបូង បំណិនជីវិត ការគ្រប់គ្រងខ្លួន
ឯង ជីវិតសហគមន៍ កុំព្យូទ័រ គណនេយ្យ ការ
ហ្វឹកហ្វឺនត្រូវនិងការផ្ដោតអារម្មណ៍

ឆមាសទី 3

(4 ខែ)

វគ្គបណ្តុះ
បណ្តាលគ្រូ

បង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់ បំណិនជីវិត
ការគ្រប់គ្រងខ្លួនឯង ការអភិវឌ្ឍន៍សហគមន៍
ការបម្រើសហគមន៍ ការបង្រៀន កុំព្យូទ័រ
គណនេយ្យនិង ជំនាញរដ្ឋបាលមូលដ្ឋាន

ឆមាសទី 4

(4 ខែ)

វគ្គសិក្សាសម្រាប់
គ្រូចុះស្តារ

បង្រៀនភាសាអង់គ្លេសកម្រិតខ្ពស់ កុំព្យូទ័រ
ភាសាចិនកម្រិតមធ្យម បំណិនជីវិត ជំនាញ
ជាន់ខ្ពស់(ជំនួញ រដ្ឋបាល ទីផ្សារ ការស្វែងរក
ការងារ ការគ្រប់គ្រង និង គណនេយ្យ)

ឆមាសទី 5

(4 ខែ)

វគ្គសិក្សា
ជាន់ខ្ពស់

កម្មវិធីផ្ទះទីពីរ



បើគ្មានកម្មវិធី ផ្ទះទីពីរ

ចំណាយពេលច្រើនក្នុងការធ្វើដំណើរ សិស្សានុសិស្សជិះកង់ច្រើនម៉ោងទៅសាលាមិនមានទឹកចិត្តក្នុងការទៅសាលាទៀត។

ការអប់រំមានតែមួយប្រភេទ

មិនអាចទទួលបានការងារល្អបន្ទាប់ពីបញ្ចប់ការសិក្សាដោយសារការសិក្សាតែមុខវិជ្ជាក្នុងសាលា។

គ្មានការត្រួតពិនិត្យលើវិន័យ

គ្មាននរណាម្នាក់ជួយសិស្សានុសិស្សឲ្យផ្ដោតលើការសិក្សារបស់ពួកគេនិងការអភិវឌ្ឍន៍អត្តចរិតល្អ។

គ្មានការអភិវឌ្ឍន៍លើបំណិនជីវិត

គ្មានការអភិវឌ្ឍន៍ទំនុកចិត្ត ទំនួលខុសត្រូវ ការគិតវិជ្ជមាន ការធ្វើការជាក្រុម ។ល។

គ្មានការណែនាំ

គ្មានអ្នកណែនាំដើម្បីត្រួសត្រាយនិងផ្តល់ជំនួយលើបញ្ហាជាច្រើនដែលទាក់ទងទៅនឹងជីវិត អនាគត និងការសិក្សារបស់ពួកគេ។ល។

ការមានកម្មវិធីផ្ទះទីពីរ

ចំណាយពេលតិចក្នុងការធ្វើដំណើរ សិស្សានុសិស្សចំណាយពេលត្រឹមតែ១៥នាទីទៅសាលាដែលធ្វើឲ្យអត្រានៃការឈប់រៀនធ្លាក់ចុះ ហើយបានផលច្រើន។

ការអប់រំមានពីរប្រភេទ

សិស្សានុសិស្សទទួលបានប្រយោជន៍ក្នុងការទទួលបានការអប់រំពីសាលារដ្ឋហើយក្នុងពេលជាមួយគ្នាពួកគេរៀនភាសាអង់គ្លេស បំណិនជីវិត និងកម្មវិធីកំពូលក្នុងសាលាឃើង។

ការរីកចម្រើនលើវិន័យ

គ្រូក្នុងសាលាAHHA នឹងជួយណែនាំនិងគាំទ្រសិស្សឲ្យផ្ដោតលើការសិក្សារបស់ពួកគេហើយចេះរស់ដោយមានគោលការណ៍និងក្រមសីលធម៌។

ការអភិវឌ្ឍន៍លើបំណិនជីវិត

ពួកគេនឹងត្រូវបានហ្វឹកហ្វឺនដើម្បីអភិវឌ្ឍន៍ជំនាញ AHHA ទាំងអស់។ ជំនាញទាំងអស់នេះជួយឲ្យពួកគេក្លាយជាសិស្សឆ្នើមក្នុងសាលារដ្ឋ។

ការណែនាំ

ការជួយជ្រុំជ្រែងពីសំណាកលោកគ្រូអ្នកគ្រូដែលអាចផ្តល់ជំនួយដល់ពួកគេនិងការបង្ហាត់បង្ហាញដើម្បីជម្នះបញ្ហាផ្សេងៗ។


កម្មវិធីសម្រាប់វិស្វកម្មកាល ៣ខែ

កម្មវិធីសម្រាប់វិស្វកម្មកាល ៣ខែគឺអនុញ្ញាតឲ្យសិស្សរាល់គ្នាដែលចង់មកសិក្សាកំឡុងវិស្វកម្មកាល ។ កម្មវិធីនេះគឺស្រដៀងទៅនឹងកម្មវិធី ២០ខែ ក្នុងឆមាសទី ២។

សិស្សដែលចុះឈ្មោះសិក្សាក្នុងកម្មវិធីនេះរៀនជំនាញជាច្រើនក្នុងរយៈពេលដ៏ខ្លី។ ពួកគេរៀនរស់នៅក្នុងសហគមន៍ និងធ្វើការសហការគ្នាទៅវិញទៅមក។ តាមរយៈសកម្មភាពផ្សេងៗគ្នាពួកគេទទួលបាននូវជំនឿលើខ្លួនឯង ហើយពួកគេអភិវឌ្ឍជំនាញផ្នែកអត្តចរិតផងដែរ។ លើសពីនេះទៅទៀតពួកគេត្រូវបានបង្រៀនជំនាញ ៣ ផ្សេងទៀត ភាសាអង់គ្លេស ចិន កុំព្យូទ័រ និងវិទ្យាសាស្ត្រនៃជីវិត។

សិស្សសាលារដ្ឋ ដែលចូលរួមក្នុងកម្មវិធីវិស្វកម្មកាល ៣ខែនេះជារឿយៗ ទទួលបានជំនាញជាច្រើនដែលជួយឲ្យពួកគេប្រសើរឡើងក្នុងសាលារដ្ឋរបស់ពួកគេ។

សិស្សដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ទទួលបានសញ្ញាបត្រកម្រិត ១ ឬ កម្រិត ២។



សមិទ្ធផល



ធ្វើកិច្ចការបានល្អក្នុង
សាលា



ជឿជាក់លើខ្លួនឯង



ការងារជាក្រុម និង ជំនាញ
សហគមន៍



ជំនាញនិយាយនិងសន្ទនា
ជាភាសាអង់គ្លេស

កម្មវិធីដែលមិនតម្រូវឲ្យសិស្សសិក្សានិងស្នាក់នៅត្រូវបានដំណើរការដោយមជ្ឈមណ្ឌលនៅតាមបណ្តាខេត្ត និងទីក្រុង។

កម្មវិធីទាំងអស់នេះត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យមានតុល្យភាពរវាងសេវាសហគមន៍និងការរកកម្រៃដើម្បីធ្វើអោយមជ្ឈមណ្ឌលមានចីរភាព។ បច្ចុប្បន្នយើងដាក់គោលដៅដើម្បីដំណើរការថ្នាក់ភាសាអង់គ្លេសក្នុងតម្លៃទាបប្រចាំថ្ងៃពេលល្ងាច និងថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់កុមារនិងកម្មវិធីថ្នាក់ជាមួយដៃគូអភិវឌ្ឍន៍។



ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួច



ថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់កុមារប្រចាំថ្ងៃ





កម្មវិធីសិក្សាជាមួយដៃគូអភិវឌ្ឍប្រចាំថ្ងៃ

សេវាកម្មរបស់យើង

ថ្នាក់សិក្សាដែលបង់កម្រៃសិក្សាតិចតួចត្រូវបានផ្តល់សេវាកម្មក្នុងសាលារបស់យើង។ យើងផ្តល់ការអប់រំលើភាសាអង់គ្លេសនិងកុំព្យូទ័រប្រកបដោយគុណភាព។ វគ្គសិក្សានេះគឺសម្រាប់សិស្សសាលា សិស្សសកលវិទ្យាល័យ បុគ្គលិកក្រុមហ៊ុនដែលចង់រៀនភាសាអង់គ្លេសឬកុំព្យូទ័រ។

ក្នុងថ្នាក់រៀនសិស្សមានការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការផ្តោតទៅលើសិស្ស ការអនុវត្តន៍ច្រើន ហើយមានភាពសប្បាយរីករាយ។ គ្រូហើយនិងសិស្សជារឿយៗបង្កើតមិត្តភាពដែលធ្វើឲ្យបទពិសោធន៍សិក្សាមានភាពប្រសើរ។

ថ្នាក់សិក្សាប្រចាំថ្ងៃគឺចាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។



ថ្នាក់សិក្សាដោយឥតគិតថ្លៃសម្រាប់កុមារប្រចាំថ្ងៃ

ក្មេងអាយុចាប់ពី 5 - 12



“ប្រសិនបើគ្មាននរណាម្នាក់ចាស់
ពេកក្នុងការរៀន ដូច្នេះគ្មាននរណា
ដែលក្មេងពេកក្នុងការរៀននោះទេ!”

ថ្នាក់សិក្សាដោយឥតគិតថ្លៃរបស់អង្គការ ការអប់រំ
AHHA កម្ពុជាបង្រៀនសិស្ស ភាសាអង់គ្លេស ភាព
ច្នៃប្រឌិត មេត្តាករុណាធម៌ ហើយនិងតម្លៃសីល
ធម៌ក្រោមរូបភាពវីករាយ។

ក្មេងៗសិក្សាតាមរយៈការប្រាស្រ័យទាក់ទងគ្នារវាង
មិត្តភក្តិភ្នំ និងធំជាច្រើន ដែលជួយឲ្យពួកគេអភិវឌ្ឍ
ជំនាញសង្គម តាំងពីតូចៗ ថ្នាក់រៀនរបស់យើងផ្ដោត
ទៅលើការអភិវឌ្ឍន៍មូលដ្ឋានគ្រឹះនៃអត្តចរិតដ៏រឹងមាំ
និងការអភិវឌ្ឍន៍សក្តានុពលរបស់ពួកគេ។

តើសកម្មភាពរបស់យើងមានអ្វីខ្លះ?



រៀននិទាន



ចម្រៀង



សិប្បកម្ម



ការសម្តែង



ការលេង



សកម្មភាព
ក្រៅសាលា

កម្មវិធីសិក្សាជាមួយដៃគូអភិវឌ្ឍប្រចាំថ្ងៃ



កម្មវិធីសិក្សាជាមួយដៃគូរបស់យើងគឺជាដៃគូរវាងសាលាអប់រំ AHHA កម្ពុជានិងសាលាបឋមសិក្សា អនុវិទ្យាល័យ វត្តអារាម មន្ទីរពេទ្យ ពន្ធនាគារ ឬកន្លែងផ្សេងៗដែលត្រូវការការអប់រំ។ យើងផ្តល់កម្មវិធីអប់រំ របស់យើង(ជាចម្បងភាសាអង់គ្លេស) រយៈពេល១ម៉ោងទៅ ២ម៉ោងក្នុងមួយថ្ងៃ។ ថ្នាក់សិក្សាគឺឥតគិតថ្លៃ ហើយសិស្សានុសិស្សរីករាយនិងការជួយបន្ថែមដែលពួកគេបានទទួលពីកម្មវិធីរបស់យើង។



សាលាបឋមសិក្សា អនុវិទ្យាល័យ
PRIMARY & SECONDARY
SCHOOLS
(grade 3 - 12 students)



ពន្ធនាគារ
PRISONS
(Our students: prisoners)



វត្តអារាម
PAGODAS
(Our students: monks)

កម្មវិធីផ្ទេរជំនាញវិជ្ជាជីវៈ

ការដំណើរការទាំងស្រុងរបស់អង្គការ ការអប់រំ AHHA បានផ្តល់ឱកាសដល់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាក្នុងការអភិវឌ្ឍន៍ជំនាញជាក់ស្តែងផ្សេងៗ។ សិស្សទាំងឡាយណាដែលមានចិត្តចង់រៀនអំពីកម្មវិធីជីវិតអង្គការនិងការបង្កើតអង្គការរបស់លោកគ្រូធំ (Big Teacher) អាចធ្វើការសម្រេចចិត្តធ្វើជាអ្នកស្ម័គ្រចិត្តសម្រាប់អង្គការផ្ទាល់។ សិស្សទាំងអស់នោះនឹងឆ្លងកាត់ការអភិវឌ្ឍន៍៣ដំណាក់កាលដើម្បីបញ្ចប់កម្មវិធីជីវិតអង្គការនិងការបង្កើតអង្គការដោយជោគជ័យ។ ដំណាក់កាលទាំង៣នេះគឺមានរាយនាមដូចខាងក្រោមនិងត្រូវបានពន្យល់បន្ថែមនូវទំព័របន្ទាប់។



កម្មវិធីសម្រាប់ពលរដ្ឋល្អ
(កម្មវិធីសម្រាប់អ្នកស្ម័គ្រចិត្តក្នុងស្រុក)



កម្មវិធីការនាំយកនូវបទពិសោធន៍មកវិញ
(កម្មវិធីផ្លាស់ប្តូរបទពិសោធន៍+កម្មវិធីសាកល្បងការងារ)



កម្មវិធីការផ្ទេរភាពជាអ្នកដឹកនាំ
(គ្រប់គ្រងសាលា>>មានសាលាផ្ទាល់ខ្លួន)

កម្មវិធីសម្រាប់ពលរដ្ឋល្អ

(កម្មវិធីសម្រាប់អ្នកស្ម័គ្រចិត្តក្នុងស្រុក)



ពេលបញ្ចប់ការសិក្សា សិស្សានុសិស្សមានជម្រើសក្នុងការបន្តការសិក្សារបស់ពួកគេក្នុងអង្គការ ការអប់រំ AHHA ឬចូលទៅក្នុង “កម្មវិធីពលរដ្ឋល្អ”។ កម្មវិធីនេះគឺជារូបបង្កើនសមត្ថភាពឲ្យក្លាយជាគ្រូម្នាក់ដែលមានបទពិសោធន៍ អ្នកគ្រប់គ្រង និងអ្នកដឹកនាំក្នុងវិស័យសេវាសង្គមនិងការអភិវឌ្ឍន៍សហគមន៍។

សិស្សានុសិស្សក្នុងកម្មវិធីនេះចាប់យកនូវតួនាទីជាគ្រូបង្រៀន ឬកាន់កាប់លើកិច្ចការក្នុងសាលា ផ្ទះបាយក្នុងសាលា ការរៀបចំសាលានិងកិច្ចការផ្សេងៗទៀត។ តាមរយៈសកម្មភាពទាំងអស់នេះពួកគេរៀនពីរបៀបនៃការគ្រប់គ្រង ការរៀបចំផែនការ ភាពជាអ្នកដឹកនាំ និងការគិតអំពីសហគមន៍ជាដើម ដែលជាសារធាតុដ៏សំខាន់ក្នុងកម្មវិធីជីវិតអង្គការនិងការបង្កើតអង្គការរបស់ លោកគ្រូធំ(Big Teacher)។

ពួកគេមិនត្រឹមតែរៀនជំនាញរឹងផ្សេងៗគ្នានោះទេ គឺពួកគេបានអនុវត្តជំនាញទន់ផ្សេងៗគ្នាផងដែរ ហើយបន្តអភិវឌ្ឍជំនាញ AHHA ដើម្បីបន្តអភិវឌ្ឍសក្តានុពលពេញលេញរបស់ពួកគេជាដរាប។



មានការរីកចម្រើន
លើជំនាញ



មូលដ្ឋានការគ្រប់គ្រង
និងការដឹកនាំ



ភាពស្វាហាប់



ការយល់ដឹងពីសង្គម

កម្មវិធីការនាំយកនូវបទពិសោធន៍មកវិញ (កម្មវិធីផ្លាស់ប្តូរបទពិសោធន៍+កម្មវិធីសាកល្បងការងារ)



កម្មវិធីការនាំយកនូវបទពិសោធន៍មកវិញគឺជាកម្មវិធីអប់រំដ៏ខ្លាំងក្លាដែលអ្នកស្ម័គ្រចិត្តធ្វើមធ្យមបទពិសោធន៍២ឆ្នាំនៅប្រទេសក្រៅនៅក្នុងសាខាក្រៅប្រទេសរបស់យើងដូចជា៖ ប្រទេសឡាវ ឬប្រទេសទីម័រ។ បន្ទាប់ពីទទួលបានបទពិសោធន៍និងការអភិវឌ្ឍន៍ជំនាញជាច្រើន អ្នកស្ម័គ្រចិត្តទាំងអស់ត្រឡប់មកប្រទេសកម្ពុជាវិញដើម្បីធ្វើការផ្ទេរចំណេះដឹងនិងជំនាញដែលទទួលបានទៅយុវជនខ្មែររយៈពេល៦ខែ។

ពេលបញ្ចប់កម្មវិធីការនាំយកនូវបទពិសោធន៍មកវិញ សិស្សនឹងទទួលបាន
បរិញ្ញាបត្រពីអង្គការផ្នែកភាសានិងការអភិវឌ្ឍន៍ការសិក្សាតាមរយៈការរៀនដោយការអនុវត្តផ្ទាល់។



សិស្សនឹងទទួលបាន

- | | | | |
|--|--|---|--|
| ពេលបទពិសោធន៍ការងារ
និងការហ្វឹកហាត់អន្តរជាតិ | បទពិសោធន៍ធ្វើដំណើរនិង
ការជិះយន្តហោះ | ប្រាស្រ័យទាក់ទង
ជាមួយមនុស្សមក
ពីវប្បធម៌ផ្សេងៗគ្នា | កាតព្វកិច្ចនៃជំនាញ
AHHA (សមត្ថភាពពេញ
លេញជាមនុស្ស) |
| មិត្តភក្តិអន្តរជាតិ
ធ្វើការរួមគ្នា | ការរៀននិងគិត
ដោយឯករាជ | | បទពិសោធន៍
និងការរៀនថ្មី |

កម្មវិធីការផ្ទេរភាពជាអ្នកដឹកនាំ (គ្រប់គ្រងសាលា>>មានសាលាផ្ទាល់ខ្លួន)

ពេលបញ្ចប់កម្មវិធីការនាំយកនូវបទពិសោធន៍មកវិញអ្នកស្ម័គ្រចិត្តអាចឈានចូលដំណាក់កាលចុងក្រោយនៃកម្មវិធី គឺការផ្ទេរភាពជាអ្នកដឹកនាំ។ ក្នុងកម្មវិធីនេះ អ្នកស្ម័គ្រចិត្តនឹងរៀនជំនាញទាំងអស់ដែលជាផ្នែករបស់កម្មវិធីជីវិតអង្គការ និងការបង្កើតអង្គការរបស់លោកគ្រូធំ ។ អ្នកស្ម័គ្រចិត្តទាំងអស់នឹងអភិវឌ្ឍជំនាញដូចខាងក្រោម៖

គម្រោងថវិកាការធ្វើ
គណនេយ្យសម្រាប់
មជ្ឈមណ្ឌល



ទំនាក់ទំនងជាមួយ
អាជ្ញាធរនិងសហគមន៍



ការគ្រប់គ្រងគម្រោង
និងថវិកា



ការផ្តល់ប្រឹក្សា
ដំបូន្មាននិងការ
ហ្វឹកហ្វឺន



ការគិតពី
យុទ្ធសាស្ត្រ
និងជំនួញ



ការតាំងចិត្តលើការ
អប់រំនិងការអភិវឌ្ឍន៍



អ្នកស្ម័គ្រចិត្តនឹងអនុវត្តជំនាញទាំងនេះដោយគ្រប់គ្រងមជ្ឈមណ្ឌលនៅតាមខេត្តក្រោមការត្រួតពិនិត្យពីថ្នាក់ដឹកនាំរបស់អង្គការការអប់រំ AHHA។ នៅពេលដែលពួកគេបានអភិវឌ្ឍគ្រប់ជំនាញទាំងអស់ពួកគេអាចធ្វើសេវាកម្មសង្គមដោយខ្លួនរបស់ពួកគេផ្ទាល់ ហើយយើងនឹងផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកគ្រប់គ្រងទាំងអស់ដើម្បីឲ្យពួកគេអាចបន្តដំណើរការនៃមជ្ឈមណ្ឌលដោយឯករាជ្យ។



គម្រោងអភិវឌ្ឍប្រកបដោយ
ភាពច្នៃប្រឌិត 2013-2014



CHANNEL NEWSASIA
ASIANS OF THE YEAR 2009

ប្រជាជនអាស៊ានឆ្នើម
ប្រចាំឆ្នាំ 2009



យុវជនឆ្នើម
ប្រចាំឆ្នាំ
2008



វគ្គផ្ដាច់ព្រ័ត្រនៅ DBS-NUS

លិខិតសរសើរនិងលិខិតគាំទ្រ

- 1 លិខិតសរសើរពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
- 2 លិខិតសរសើរពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំកម្ពុជា
- 3 លិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា
- 4 លិខិតគាំទ្រពីរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
- 5 លិខិតគាំទ្រពីអភិបាលក្រុងខណ្ឌមានជ័យ
- 6 លិខិតគាំទ្រពីនាយកនៃការិយាល័យអប់រំក្រុងរបស់ក្រសួងអប់រំ យុវជន និងកីឡា
- 7 លិខិតគាំទ្រពីនាយកនៃការិយាល័យអប់រំស្រុក របស់ក្រសួងអប់រំ យុវជន និងកីឡា





